



ធនាគារជាតិ នៃ កម្ពុជា
NATIONAL BANK OF CAMBODIA

ព្រឹត្តិបត្រស្ថិតិសាងសង់ក្រុងទូទាត់

Balance of Payments Statistics Bulletin

ត្រីមាសទី៤ ឆ្នាំ២០២៥ លេខ ៨៩

Fourth Quarter 2025, Series No. 89



ប្រសាសន៍របស់ លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្ស សូមផ្សព្វផ្សាយព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់លេខ៨៩ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស។ ព្រឹត្តិបត្រនេះត្រូវបានចងក្រងឡើងជាសេរីទិន្នន័យជាប្រចាំត្រីមាស រួមមាន ស្ថិតិជញ្ជីងទូទាត់ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេសព្រមជាមួយនឹងការពិពណ៌នាសង្ខេបពីបច្ចុប្បន្នភាពវិស័យក្រៅប្រទេសរបស់ប្រទេសកម្ពុជា។ ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់ និងតារាងសង្ខេបស្ថិតិពាក់ព័ន្ធទាំងនេះអាចស្វែងរកបាននៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនជ្រាបថា ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់នេះត្រូវបានចងក្រងនិងចេញផ្សាយ ដោយអនុលោមតាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) នៅឆ្នាំ២០០៩ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ធនាគារជាតិនៃកម្ពុជា នៅតែបន្តអភិវឌ្ឍ និងពង្រឹងវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់នេះឱ្យមានភាពប្រសើរឡើង ដើម្បីផលិតទិន្នន័យស្ថិតិជញ្ជីងទូទាត់ក្រោមតារាងស្តង់ដារអន្តរជាតិសម្រាប់បម្រើដល់ការប្រើប្រាស់របស់សាធារណជន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

“កំណត់បង្ហាញបច្ចេកទេស” នៅផ្នែកខាងក្រោយនៃព្រឹត្តិបត្រនេះបានបង្ហាញអំពីសេចក្តីអធិប្បាយសង្ខេប សម្រាប់អ្នកអាន អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីវិធីសាស្ត្រចងក្រង BPM6 ដោយក្នុងនោះរួមមាន ទស្សនាទាននិងនិយមន័យ ប្រភពទិន្នន័យ វិធីសាស្ត្រចងក្រង និងតារាងសង្ខេបស្តីពីការផ្លាស់ប្តូររវាង BPM5 និង BPM6។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់ទិន្នន័យ ដែលតែងតែផ្តល់កិច្ចសហការល្អក្នុងការផ្តល់ទិន្នន័យ ជាធាតុចូលយ៉ាងសំខាន់គាំទ្រដល់និរន្តរភាពនៃការចងក្រងស្ថិតិជញ្ជីងទូទាត់ក៏ដូចជាព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជានាពេលកន្លងមក។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកអាន និងអ្នកប្រើប្រាស់ទិន្នន័យមកលើព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា។

ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥

ទេសាភិបាល

ជា សិរី

មាតិកា

២០២០

ទំព័រ

កំណត់សម្គាល់	៣
ផ្នែកសំខាន់ៗ	៤
សមាសភាគគន្លឹះ:	៤
បំណុលគន្លឹះ:	៤
រូបទី១ : សមាសភាគគណនីចរន្ត និងគណនីដើមទុន	៤
ការវិភាគលើការប៉ាន់ស្មាន	៥
គណនីចរន្ត និងគណនីដើមទុន	៥
គណនីចរន្ត	៥
រូបទី២ : ការនាំចេញ និងការនាំចូល	៥
រូបទី៣ : សេវា (ឥណទាន និងឥណពន្ធ)	៦
រូបទី៤ : ចំណូលបឋម (ឥណទាន និងឥណពន្ធ)	៧
រូបទី៥ : ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)	៨
គណនីដើមទុន	៨
រូបទី៦ : គណនីដើមទុន	៨
គណនីហិរញ្ញវត្ថុ	៩
រូបទី៧ : សមាសភាគគណនីហិរញ្ញវត្ថុ	៩
ស្ថានភាពវិនិយោគអន្តរជាតិ	១០
រូបទី៨ : សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ	១០
តារាងស្ថិតិជញ្ជីងទូទាត់	១១
តារាង១ : តារាងស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា	១១
តារាង២ : គណនីទំនិញ	១២
តារាង៣ : គណនីសេវា	១៣
តារាង៤ : គណនីចំណូលបឋម	១៤
តារាង៥ : គណនីចំណូលបន្ទាប់បន្សំ	១៥
តារាង៦ : គណនីដើមទុន	១៦
តារាង៧ : គណនីហិរញ្ញវត្ថុ	១៧
តារាង៨ : ស្ថានភាពវិនិយោគអន្តរជាតិ	១៨
តារាង៩ : បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ	១៩
តារាង១០ : អនុបាតជញ្ជីងទូទាត់	២០
កំណត់បន្ទាញបច្ចេកទេស	២១

កំណត់សម្គាល់ ៖

ការសាកសួរព័ត៌មាន

ចំពោះព័ត៌មានបន្ថែមអំពីស្ថិតិជញ្ជីងទូទាត់ និងស្ថិតិដែលពាក់ព័ន្ធសូមទំនាក់ទំនងនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា តាមទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៧២២ ៥៦៣-១១១៨ ឬតាមអ៊ីម៉ែល statistics@nbc.gov.kh។

ការចេញផ្សាយលើកក្រោយ

ការចេញផ្សាយ ពេលវេលាចេញផ្សាយ
ត្រីមាសទី១ ឆ្នាំ២០២៦ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ការកែប្រែក្នុងការចេញផ្សាយលើកនេះ

កំណែ ៖

ការចេញផ្សាយលើកនេះ រាប់បញ្ចូលការកែតម្រូវទិន្នន័យមួយចំនួននៅក្នុងគណនីចរន្ត គណនីហិរញ្ញវត្ថុ តារាងស្ថានភាពវិនិយោគអន្តរជាតិនិងតារាងបំណុលក្រៅប្រទេស ។

ការកែតម្រូវក្នុងគណនីចរន្ត រួមមាន៖ ១/-ផ្នែកគណនីទំនិញ(ឥណទាន) ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ២/-គណនីសេវា (ឥណទាន និងឥណពន្ធ)ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ៣/-គណនីចំណូលបឋម (ឥណទាន និងឥណពន្ធ) ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និង៤/-គណនីចំណូលបន្ទាប់បន្សំ (ឥណពន្ធ) ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ។

ការកែតម្រូវក្នុងគណនីហិរញ្ញវត្ថុ រួមមាន៖ ១/-ផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់គណនីវិនិយោគផ្ទាល់បរទេស ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងវិនិយោគផ្សេងទៀត ក្នុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៥ និង ២/-ផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់គណនីវិនិយោគផ្ទាល់បរទេស និងវិនិយោគផ្សេងទៀត ក្នុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៥ ។

ការកែតម្រូវក្នុងតារាងស្ថានភាពវិនិយោគរបស់ប្រទេសកម្ពុជា រួមមាន៖ ១/-ផ្នែកទ្រព្យសកម្ម ខ្ទង់វិនិយោគលើផលបត្រ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ និងខ្ទង់វិនិយោគផ្សេងទៀត ក្នុងត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៥ និង ២/-ផ្នែកទ្រព្យអកម្ម ខ្ទង់វិនិយោគផ្ទាល់បរទេស និងខ្ទង់វិនិយោគផ្សេងទៀត ក្នុងត្រីមាសទី២ ឆ្នាំ២០២៥។

ការកែតម្រូវតារាងបំណុលក្រៅប្រទេសគឺ ផ្នែករដ្ឋាភិបាលទូទៅ ខ្ទង់ប្រាក់កម្ចី ក្នុងត្រីមាសទី២ ឆ្នាំ២០២៥។

ការកែតម្រូវទាំងនេះត្រូវបានធ្វើឡើងដោយសារការកែតម្រូវពីសំណាក់ប្រភពទិន្នន័យ និងវិធីសាស្ត្រចងក្រង។

ការកែប្រែក្នុងការចេញផ្សាយលើកក្រោយ

ការកែតម្រូវនឹងត្រូវបានរៀបចំធ្វើឡើងផងដែរចំពោះសមាសភាគមួយចំនួនផ្សេងទៀតនៃស្ថិតិជញ្ជីងទូទាត់ដោយយោងទៅតាមការកែតម្រូវការប៉ាន់ស្មានពីប្រភពទិន្នន័យ។

អក្សរកាត់

BOP ស្ថិតិជញ្ជីងទូទាត់
BPM6 វិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦
NBC ធនាគារជាតិនៃកម្ពុជា
n.i.e មិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត

ការតម្រឹមតួលេខ

ភាពខ្វះចន្លោះដោយអន្លើរវាងចំនួនសរុប និងផលបូកក្នុងការបោះពុម្ពផ្សាយលើកនេះ បណ្តាលមកពីការតម្រឹមតួលេខ។

ឯកតារូបិយវត្ថុ

១ ប៊ីលានរៀល = ១.០០០.០០០.០០០ រៀល។


**ផ្នែកសំខាន់ៗ
សមាសភាគគន្លឹះ**

គិតជាប៊ីលានរៀល	ត្រី.៣-២៣	ត្រី.៤-២៣	ត្រី.១-២៤	ត្រី.២-២៤	ត្រី.៣-២៤	ត្រី.៤-២៤	ត្រី.១-២៥	ត្រី.២-២៥	ត្រី.៣-២៥	បម្រែបម្រួលជា % ត្រី.៣-២៤/ត្រី.២-២៤	បម្រែបម្រួលជា % ត្រី.៣-២៥/ត្រី.៣-២៤
គណនីចរន្ត និងគណនីដើមទុន											
សមតុល្យគណនីទំនិញសេវា (សុទ្ធ)	-១.៨៨៧	-៤.២៧៨	-២.៧៨១	-៦.៦៣៤	-៨.៨៨៤	-៨.០៨០	-៨.០៨៦	-៤.៨១០	-២.២០៥	-៤៨,១	--
ចំណូលបឋម (សុទ្ធ)	៨១៨	១.៣៨៤	១.៨៣១	១.៤៣៨	១.៨៧៨	២.៣២៣	២.៧០៧	២.០៨៤	១.៦៨៥	-១៨,៦	-១៤,៣
ចំណូលបន្ទាប់បន្សំ (សុទ្ធ)	-៧៩៨	-៦៤៤	-២៩៨	-៧០	-៣១១	-៧៨២	-៧៨៤	-៧៣៨	-១.០៣៣	៤០,៤	--
ចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.២៣៣	៣.២០៨	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	៣.២០៦	៣.២៥៥	១.៨៦០	-៤២,៨	-៤៥,០
សមតុល្យគណនីដើមទុន	១៨៤	១៨៤	១២៨	១២៨	១២៨	១២៨	១២៨	៣៣	៣៣	០,០	-៧៨,៤
សមតុល្យគណនីចរន្ត និងគណនីដើមទុន	១.៦០៤	-២១៦	២.២៨៨	-១.៨៨៤	៤.៣៣០	-៣.១៥៦	១៥២	-២៧០	៣៥០	--	-៨១,៤
គណនីហិរញ្ញវត្ថុ											
វិនិយោគផ្ទាល់ (សុទ្ធ)	-៣.៨៤០	-៣.៨៣៣	-៣.៨០៨	-៣.២៦៣	-៤.១៦៤	-៤.៨៤៤	-៣.៨៦១	-៤.៨០៤	-៦.៣៥៣	៣២,១	២២,៨
វិនិយោគលើផលបត្រ (សុទ្ធ)	២១២	៥៦	-៤២៦	៣០២	១.៧៨១	៤៨១	-៨០២	១៣៧	៣៨៤	--	-៧៧,៨
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត (សុទ្ធ)	៣.៨៦៣	៤.៨៨៤	៤.៨៣០	១.៨១៧	៦.០២៦	-២.៣៥៦	៤.០៦៤	៤.៨១១	៤.០៤២	--	-៣២,៨
ទ្រព្យសកម្មជាតិបង្កើនប្រទេស	-៨៣៣	១៨៦	-៦៣៨	-១៧៤	២៨៤	២.២៧២	៤៨៤	១.៨៨៤	៤១៤	-៤២,៨	--
សមតុល្យគណនីហិរញ្ញវត្ថុ	-២៩៨	១.៨៦៦	៤៨៦	-១.៧១៧	២.៨៨៧	-៤.៨៤៤	៣.៦៨៦	-២.០៨៣	-១.០១៣	-៤១,៤	--
ស្ថានភាពវិនិយោគអន្តរជាតិ											
ស្ថានភាពវិនិយោគអន្តរជាតិ (សុទ្ធ)	-១៦២.៧៧១	-១៥៣.១៣៨	-១៤៨.៤១៨	-១៥២.៣០៥	-១៥៣.៣១២	-១៥៣.៧៨៤	-១៣៤.៨៤៦	-១៣៤.៤៧៧	-១២៧.៣៣២	-៦,០	-១១,២

ចំណុចគន្លឹះ

ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ជញ្ជីងទូទាត់កម្ពុជាមានអតិរេក ៩១៤ ប៊ីលានរៀល ថយចុះ ៦៨៤ ប៊ីលានរៀល ធៀបនឹងអតិរេក ១.៥៩៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះនៃទ្រព្យសកម្មសុទ្ធរបស់គណនីហិរញ្ញវត្ថុបាន ខណៈគណនីចរន្តនិងដើមទុនបានប្តូរពីឱនភាពទៅជាអតិរេក។ គណនីចរន្តនិងដើមទុនមានអតិរេក ៣៥០ ប៊ីលានរៀល បានប្តូរពីឱនភាព ២៧០ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការថយចុះឱនភាពគណនីទំនិញ ខណៈដែលអតិរេកគណនីចំណូលបន្ទាប់បន្សំ និងគណនីសេវាបានថយចុះ គួបផ្សំនឹងការកើនឡើងនៃឱនភាពគណនីចំណូលបឋម។

រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន



គណនីហិរញ្ញវត្ថុមានទ្រព្យសកម្មសុទ្ធ ១.០១៣ ប៊ីលានរៀល ថយចុះ ១.០៧០ ប៊ីលានរៀល ធៀបនឹងទ្រព្យសកម្ម ២.០៨៣ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការកើនឡើងនៃទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្សេងទៀតនិងទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្រ ខណៈដែលទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង។

គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៤ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញទ្រព្យសកម្មបរទេសសុទ្ធចំនួន ១២៧.៣៣២ ប៊ីលានរៀល បានថយចុះ ៨.១៤៦ ប៊ីលានរៀល (៦%) ពីទ្រព្យសកម្មបរទេសសុទ្ធ ១៣៥.៤៧៧ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបនឹងចុងត្រីមាសដូចគ្នាឆ្នាំមុន ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញការថយចុះ ១៥.៩៨០ ប៊ីលានរៀល (១១,២%) នៃទ្រព្យសកម្មបរទេសសុទ្ធ ពី ១៤៣.៣១២ ប៊ីលានរៀល។


**ការវិភាគលើការប៉ាន់ស្មាន
គណនីចរន្ត និងគណនីដើមទុន
គណនីចរន្ត**

គណនីចរន្តមានអតិរេក ៣១៨ ប៊ីលានរៀល បានប្តូរពីឱនភាព ៣០៣ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការថយចុះនៃឱនភាពគណនីទំនិញ ខណៈដែលអតិរេកគណនីចំណូល បន្ទាប់បន្សំនិងគណនីសេវាបានថយចុះ គួបផ្សំនឹងការកើនឡើងនៃឱនភាពគណនីចំណូលបឋម។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន អតិរេកគណនីចរន្តបានថយចុះ ៣.៨៨៤ ប៊ីលានរៀល (៩២,៤%) ពីអតិរេក ៤.២០២ ប៊ីលានរៀល។

ទំនិញ

សមតុល្យគណនីទំនិញមានឱនភាព ២.២០៥ ប៊ីលានរៀល បានថយចុះ ២.៧០៦ ប៊ីលានរៀល (៥៥,១%) ពីឱនភាព ៤.៩១០ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន គណនីនេះបានកើនឡើង ១.៣៥៥ ប៊ីលានរៀល (១,៦ ដង) ពីឱនភាព ៨៤៩ ប៊ីលានរៀល។

រូបទី២ ៖ ការនាំចេញ និងការនាំចូល



ការនាំចេញទំនិញមាន ៣៤.៣៦៥ ប៊ីលានរៀល បានកើនឡើង ៣.៥៣១ ប៊ីលានរៀល (១១,៥%) ពី ៣០.៨៣៣ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចេញនេះ ជាលទ្ធផលមកពីការកើនឡើងការនាំចេញសម្លៀកបំពាក់ ២.០១៤ ប៊ីលានរៀល (១៧,៦%) គ្រឿងអេឡិចត្រូនិក ១៩២ ប៊ីលានរៀល (២៧,៥%) និងផលិតផលកាត់ដេរផ្សេងៗ ១៨៧ ប៊ីលានរៀល (៦,៩%) ខណៈដែលការនាំចេញផលិតផលកសិកម្មបានថយចុះ ១.០៦១ ប៊ីលានរៀល (២២,៨%) ស្បែកជើង ២៤៣ ប៊ីលានរៀល (១០,៦%) និងទោចក្រយាន ១៣៥ ប៊ីលានរៀល (១៩,៧%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញទំនិញបានកើនឡើង ២.៦៧៣ ប៊ីលានរៀល (៨,៤%) ពី ៣១.៦៩២ ប៊ីលានរៀល។


ការនាំចូលទំនិញមាន ៣៦.៥៦៩ ប៊ីលានរៀល បានកើនឡើង ៨២៥ ប៊ីលានរៀល (២,៣%) ពី ៣៥.៧៤៤ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចូលនេះ ជាចម្បងដោយសារការកើនឡើងការនាំចូលសម្ភារនិងបរិក្ខារសំណង់ ៩៣២ ប៊ីលានរៀល (២៩,៤%) ម្ហូបអាហារនិងភេសជ្ជៈ ៥៣៧ ប៊ីលានរៀល (៣៥,៣%) វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ២៥០ ប៊ីលានរៀល (៤,២%) និងយានយន្ត ២៣៥ ប៊ីលានរៀល (៩,៣%) ខណៈដែលការនាំចូលប្រេងឥន្ធនៈថយចុះ ២០៦ ប៊ីលានរៀល (៤,៦%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលទំនិញបានកើនឡើង ៤.០២៨ ប៊ីលានរៀល (១២,៤%) ពី ៣២.៥៤១ ប៊ីលានរៀល។

សេវា

គណនីសេវាមានអតិរេក ១.៦៩៥ ប៊ីលានរៀល បានថយចុះ ៣៨៩ ប៊ីលានរៀល (១៨,៦%) ពីអតិរេក ២.០៨៤ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការថយចុះនៃអតិរេកនេះបណ្តាលមកពីការថយចុះនៃការនាំចេញសេវា ល្បឿនជាការនាំចូលសេវា។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន គណនីសេវាបានថយចុះ ២៨៣ ប៊ីលានរៀល (១៤,៣%) ពីអតិរេក ១.៩៧៨ ប៊ីលានរៀល។

ការនាំចេញសេវាមាន ៤.៧៩០ ប៊ីលានរៀល បានថយចុះ ៤១៩ ប៊ីលានរៀល (៨%) ពី ៥.២០៩ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការថយចុះការនាំចេញសេវាធ្វើដំណើរ ៤១៣ ប៊ីលានរៀល (១០,៧%) សេវាដឹកជញ្ជូន ៨៣ ប៊ីលានរៀល (១៣%) ទំនិញនិងសេវាវដ្តាភិបាល n.i.e. ៤១ ប៊ីលានរៀល (២០,៧%) សេវាហិរញ្ញវត្ថុ ១ ប៊ីលានរៀល (៣០,៥%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ១ ប៊ីលានរៀល (៥២,៨%) ខណៈដែលការនាំចេញសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន បានកើនឡើង ៩២ ប៊ីលានរៀល (៤០,២%) សេវាសាងសង់ ១៨ ប៊ីលានរៀល (២៩,៦%) សេវាពាណិជ្ជកម្ម ផ្សេងទៀត ៦ ប៊ីលានរៀល (៣,២%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ៣ ប៊ីលានរៀល (៦៣,១%) និងសេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ១ ប៊ីលានរៀល (២២%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញសេវា បានថយចុះ ៣១៥ ប៊ីលានរៀល (៦,២%) ពី ៥.១០៥ ប៊ីលានរៀល។

រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)



ការនាំចូលសេវាមាន ៣.០៩៥ ប៊ីលានរៀល បានថយចុះ ៣០ ប៊ីលានរៀល (១%) ពី ៣.១២៥ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការថយចុះការនាំចូលសេវាធ្វើដំណើរ ១៦៦ ប៊ីលានរៀល (២៤,២%) សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន ៤២ ប៊ីលានរៀល (១៩,៨%) និងសេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ១០ ប៊ីលានរៀល (៣,៧%) ខណៈដែលការនាំចូលសេវាសាងសង់ បានកើនឡើង ១២៥ ប៊ីលានរៀល (២,៧ដង) សេវាដឹកជញ្ជូន ២៧ ប៊ីលានរៀល (១,៦%) សេវាពាណិជ្ជកម្ម ផ្សេងទៀត ១៧ ប៊ីលានរៀល (១៨,២%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ៩ ប៊ីលានរៀល (៦,៧%) ទំនិញ និងសេវាវដ្តាភិបាល n.i.e. ៦ ប៊ីលានរៀល (២៥,៧%) សេវាហិរញ្ញវត្ថុ ៣ ប៊ីលានរៀល (៣២,៤%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ១ ប៊ីលានរៀល (៦,៦ដង)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលសេវា បានថយចុះ ៣២ ប៊ីលានរៀល (១%) ពី ៣.១២៧ ប៊ីលានរៀល។


ចំណូលបឋម

គណនីចំណូលបឋមមានឱនភាព ១.០៣៣ ប៊ីលានរៀល បានកើនឡើង ២៩៧ ប៊ីលានរៀល (៤០,៤%) ពីឱនភាព ៧៣៥ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីគណនីចំណូលបឋម (ឥណទាន) ថយចុះ ស្របពេលដែលគណនីចំណូលបឋម (ឥណទាន) កើនឡើង។ ឱនភាពគណនីចំណូលបឋមបានកើនឡើង ៧២២ ប៊ីលានរៀល (២,៣៨៦) ពីឱនភាព ៣១១ ប៊ីលានរៀល ក្នុងត្រីមាសមុន។

ចំណូលបឋម (ឥណទាន) មាន ៥៨៦ ប៊ីលានរៀល បានថយចុះ ២៣៥ ប៊ីលានរៀល (២៨,៦%) ពី ៨២១ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះចំណូលពីការវិនិយោគ ១៨២ ប៊ីលានរៀល (២៥,៤%) និងចំណូលពីប្រាក់បៀវត្សនិយោជិត ៥២ ប៊ីលានរៀល (៨,៩%)។ ធៀបនឹងត្រីមាសដូចគ្នាមុន ចំណូលបឋម (ឥណទាន) បានថយចុះ ១៤៦ ប៊ីលានរៀល (២០%) ពី ៧៣២ ប៊ីលានរៀល។

ចំណូលបឋម (ឥណទាន) មាន ១.៦១៩ ប៊ីលានរៀល បានកើនឡើង ៦៣ ប៊ីលានរៀល (៤%) ពី ១.៥៥៦ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ៦៥ ប៊ីលានរៀល (៤,៧%) ខណៈប្រាក់បៀវត្សនិយោជិតបានថយចុះ ២ ប៊ីលានរៀល (១,២%)។ ចំណូលបឋម (ឥណទាន) បានកើនឡើង ៥៧៦ ប៊ីលានរៀល (៥៥,៣%) ពី ១.០៤២ ប៊ីលានរៀល ក្នុងត្រីមាសមុន។

រូបទី២៖ ចំណូលបឋម (ឥណទាន និងឥណទាន)




ចំណូលបន្ទាប់បន្សំ

ចំណូលបន្ទាប់បន្សំមានអតិរេក ១.៨៦០ ប៊ីលានរៀល បានថយចុះ ១.៣៩៩ ប៊ីលានរៀល (៤២,៩%) ពីអតិរេក ៣.២៥៩ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះនៃចំណូលបន្ទាប់បន្សំ (ឥណទាន) ខណៈដែលចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ។ អតិរេកចំណូលបន្ទាប់បន្សំបានថយចុះ ១.៥២៤ ប៊ីលានរៀល (៤៥%) ពីអតិរេក ៣.៣៨៤ ប៊ីលានរៀល ក្នុងត្រីមាសមុន។

ចំណូលបន្ទាប់បន្សំ (ឥណទាន) មាន ២.០៥០ ប៊ីលានរៀល បានថយចុះ ១.៤០១ ប៊ីលានរៀល (៤០,៦%) ពី ៣.៤៥១ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះផ្នែកផ្សេងទៀត ១.៣៩៦ ប៊ីលានរៀល (៤៥,៤%) និងផ្នែករដ្ឋាភិបាលទូទៅ ៥ ប៊ីលានរៀល (១,៤%)។ ធៀបនឹងត្រីមាសដូចគ្នាមុន ចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ ១.៤៧៦ ប៊ីលានរៀល (៤១,៩%) ពី ៣.៥២៧ ប៊ីលានរៀល។

រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)




ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) មាន ១៩០ បីលានរៀល បានថយចុះ ២ បីលានរៀល (០,៨%) ពី ១៩២ បីលានរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះផ្នែកផ្សេងទៀត ១៦ បីលានរៀល (៨,៥%) ខណៈដែលផ្នែករដ្ឋាភិបាលទូទៅបានកើនឡើង ១៥ បីលានរៀល (៨,១៨%)។ ធៀបនឹងត្រីមាស ដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) បានកើនឡើង ៤៧ បីលានរៀល (៣៣,១%) ពី ១៤៣ បីលានរៀល។

គណនីដើមទុន

គណនីដើមទុនមានអតិរេក ៣៣ បីលានរៀល បានថយចុះ ១៥,១ លានរៀល (០,១%) ធៀបនឹងត្រីមាសមុន។ អតិរេកគណនីដើមទុនបានថយចុះ ៩៦ បីលានរៀល (៧៤,៤%) ពី ១២៨ បីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន ។

រូបទី៦ ៖ គណនីដើមទុន




គណនីហិរញ្ញវត្ថុ

សមតុល្យគណនីហិរញ្ញវត្ថុបានបង្ហាញទ្រព្យអកម្មសុទ្ធ ១.០១៣ ប៊ីលានរៀល បានថយចុះ ១.០៧០ ប៊ីលានរៀល (៥១,៥%) ពីទ្រព្យអកម្មសុទ្ធ ២.០៨៣ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន សមតុល្យគណនីហិរញ្ញវត្ថុបានប្តូរពីទ្រព្យសកម្មសុទ្ធ ២.៨៨៧ ប៊ីលានរៀល។

វិនិយោគផ្ទាល់បានបង្ហាញទ្រព្យអកម្មសុទ្ធ ៦.៣៥៣ ប៊ីលានរៀល បានកើនឡើង ១.៥៤៣ ប៊ីលានរៀល (៣២,១%) ពីទ្រព្យអកម្មសុទ្ធ ៤.៨០៩ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការកើនឡើងវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង ១.១៨៥ ប៊ីលានរៀល (២២,៩%) ពីទ្រព្យអកម្មសុទ្ធ ៥.១៦៨ ប៊ីលានរៀល។

វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៦.៤៧៩ ប៊ីលានរៀល បានកើនឡើង ១.៥៤៦ ប៊ីលានរៀល (៣១,៣%) ពី ៤.៩៣៤ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាបានកើនឡើង ១.០៥៦ ប៊ីលានរៀល (១៩,៥%) ពី ៥.៤២៣ ប៊ីលានរៀល។

រូបទី៧៖ សមាសភាគគណនីហិរញ្ញវត្ថុ



វិនិយោគលើផលបត្របានបង្ហាញទ្រព្យសកម្មសុទ្ធ ៣៨៤ ប៊ីលានរៀល បានកើនឡើង ២៤៧ ប៊ីលានរៀល (១,៨ ដង) ពី ១៣៧ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគលើផលបត្របានថយចុះ ១.៣៥៧ ប៊ីលានរៀល (៧៧,៩%) ពីទ្រព្យសកម្មសុទ្ធ ១.៧៤១ ប៊ីលានរៀល។

វិនិយោគផ្សេងទៀតបានបង្ហាញទ្រព្យសកម្មសុទ្ធ ៤.០៤២ ប៊ីលានរៀល បានកើនឡើង ៣.០៥១ ប៊ីលានរៀល (៣,១ ដង) ពី ៩៩១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្សេងទៀតបានថយចុះ ១.៩៨៤ ប៊ីលានរៀល (៣២,៩%) ពី ទ្រព្យសកម្មសុទ្ធ ៦.០២៦ ប៊ីលានរៀល។


ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ទ្រព្យសកម្មជាទុនបម្រុងបានកើនឡើង ៩១៤ ប៊ីលានរៀល ធៀបនឹងការកើនឡើង ១.៥៩៨ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការកើនឡើង ២៨៨ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ស្ថានភាពវិនិយោគអន្តរជាតិ

គិតត្រឹមចុងត្រីមាសទី៣ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថាមានទ្រព្យអកម្មបរទេសសុទ្ធចំនួន ១២៧.៣៣២ ប៊ីលានរៀល បានថយចុះ ៨.១៤៦ ប៊ីលានរៀល (៦%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៣៥.៤៧៧ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មបរទេសសុទ្ធបានថយចុះ ១៥.៩៨០ ប៊ីលានរៀល (១១,២%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៤៣.៣១២ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ទ្រព្យសកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ១៧៦.២៧៦ ប៊ីលានរៀល បានកើនឡើង ១២.៤១៨ ប៊ីលានរៀល (៧,៦%) ពី ១៦៣.៨៥៩ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មបរទេសបានកើនឡើង ២៤.៧៣៥ ប៊ីលានរៀល (១៦,៣%) ពី ១៥១.៥៤១ ប៊ីលានរៀល។

រូបទី៨៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ



ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ៣០៣.៦០៨ ប៊ីលានរៀល បានកើនឡើង ៤.២៧២ ប៊ីលានរៀល (១,៤%) ពី ២៩៩.៣៣៦ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើង ៨.៧៥៥ ប៊ីលានរៀល (៣%) ពី ២៩៤.៨៥៣ ប៊ីលានរៀល នៅចុងត្រីមាសដូចគ្នាឆ្នាំមុន។

តារាង១ ៖ ជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា

គិតជាប៊ីលានរៀល											
សមាសធាតុផ្សេងៗ	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥	ត្រី២-២៥	ត្រី៣-២៥
សមតុល្យកណ្តិនិច្ច	១.៤៦០	-៣៥៩	២.២៧៩	២.១១៧	-២.០៧៣	៤.២០២	-៣.២៨៣	៩៦៣	១១៩	-៣០៣	៣១៨
ឥណទាន	៣៣.៣៨៤	៣២.៧២៧	១៣០.១៣៤	៣៤.៨៩០	៣៣.៦៨៥	៤១.០៥៥	៣៤.៨៥៤	១៤៤.៨៥៥	៣៨.២៤០	៤០.៣១៩	៤១.៧៩១
ឥណទន្ធ	៣១.៩២៤	៣៣.០៨៦	១២៧.៨៥៥	៣២.៧៧៣	៣៤.៧៥៨	៣៦.៨៥៤	៣៩.១៣៧	១៤៤.៥២២	៣៨.១២១	៤០.៦១៧	៤១.៤៧៣
គណនីទំនិញ និងសេវា (សុទ្ធ)	-៩៧៩	-២.៩២៥	-៦.៨៤៣	-៨២០	-៥.១៩៤	១.១២៩	-៥.៧១៧	-១០.៦០២	-២.៣៣៨	-២.៨២៧	-៥០៩
ឥណទាន	២៩.៣៨២	២៨.៨១៨	១១៤.០៩៦	៣០.៧៨៤	២៩.៦០០	៣៦.៧៩៧	៣១.៩៦៤	១២៩.១៤៥	៣៤.២១៩	៣៦.០៤២	៣៩.១៥៥
ឥណទន្ធ	៣០.៣៦១	៣១.៧៤៣	១២០.៩៥៩	៣១.៦០៤	៣៤.៧៩៤	៣៧.៦៨១	៣៧.៧៩៧	១៣៩.៧៤៧	៣៦.៥៥៧	៣៨.៨៦៥	៣៩.៦៦៤
គណនីទំនិញ (សុទ្ធ)	-១.៤៩៧	-៤.២៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៨៤៩	-៨.០៤០	-១៨.២៧៤	-៥.០៤៦	-៤.៩១០	-២.២០៥
ឥណទាន	២៥.៤៤៧	២៤.៣៨០	៩៦.៨៤៣	២៥.៨៩៣	២៥.០១៤	៣១.៦៩២	២៦.៣៦២	១០៤.៩៦១	២៨.៣៨៨	៣០.៨៣៣	៣៤.៣៦៤
ឥណទន្ធ	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៤៣	៣១.៦៨៤	៣២.៥៨១	៣៤.៤០៣	១២៧.២៣៥	៣៣.៤៣៤	៣៥.៧៤៤	៣៦.៥៦៩
គណនីសេវា (សុទ្ធ)	៩១៨	១.៣៤៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៨	២.៣២៣	៧.៦៧២	២.៧០៧	២.០៨៨	១.៦៩៥
ឥណទាន	៣.៩៣៦	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៥៨៦	៥.១០៥	៥.៦០២	២០.១៨៤	៥.៨៣០	៥.២០៩	៤.៧៩០
ឥណទន្ធ	៣.០១៧	៣.០៨៣	១១.៨០០	២.៩៦០	៣.១៥៦	៣.១២៧	៣.២៧៨	១២.៥១២	៣.១២៣	៣.១២៥	៣.០៩៥
គណនីចំណូលបឋម (សុទ្ធ)	-៧៩៤	-៦៤៤	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨២	-១.៤៥៧	-៧៤៨	-៧៣៥	-១.០៣៣
ឥណទាន	៥៤៦	៤១២	២.០០៨	៦៤៨	៦៩០	៧៣២	៤១២	២.៤៨១	៥៩៨	៤២១	៥៨៦
ឥណទន្ធ	១.៣៤០	១.០៥៦	៥.៩២២	៩៤៣	៧៦០	១.០៤២	១.១៩៤	៣.៩៣៩	១.៣៤៦	១.៥៥៦	១.៦១៩
គណនីចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.២៣៣	៣.២០៩	១៣.០៤៦	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	១៣.០២៣	៣.២០៦	៣.២៥៩	១.៨៦០
ឥណទាន	៣.៤៥៦	៣.៤៩៦	១៤.០៣០	៣.៤៥៨	៣.៣៩៦	៣.៥២៧	៣.៤៧៧	១៣.៨៥៩	៣.៤២៣	៣.៤៥១	២.០៥០
ឥណទន្ធ	២២៣	២៨៧	៩៨៥	២២៧	២០៥	១៤៣	២៦២	៨៦៤	២១៨	១៩៦	១៩០
សមតុល្យកណ្តិនិច្ចដើមទុន	១៤៤	១៤៤	៥៧៤	១២៤	១២៤	១២៤	១២៧	៥១២	៣៣	៣៣	៣៣
ឥណទាន	១៤៤	១៤៤	៥៧៤	១២៤	១២៤	១២៤	១២៧	៥១២	៣៣	៣៣	៣៣
ឥណទន្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យកណ្តិនិច្ច និងគណនីដើមទុន	១.៦០៤	-២១៦	២.៨៥៣	២.២៤៥	-១.៩៤៤	៤.៣៣០	-៣.១៥៦	១៤៧៥	១៥២	-២៧០	៣៥០
សមតុល្យកណ្តិនិច្ចហិរញ្ញវត្ថុ	-២៩៨	១.៤៦៨	-១.៤០៣	៩៥៦	-១.៧១៧	២.៨៨៧	-៤.៥៥៧	-២.៤៣០	៣.៦៩៦	-២.០៨៣	-១.០១៣
វិនិយោគផ្ទាល់ (សុទ្ធ)	-៣.៤៤០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៤	-១៧.១៩៣	-៣.៩៦១	-៤.៨០៩	-៦.៣៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០	១២៤	១២៧
ទ្រព្យអកម្មសុទ្ធ	៣.៥៣៥	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.១១៤	១៧.៨៩៣	៤.១២១	៤.៩៣៣	៦.៤៨០
វិនិយោគលើផលបត្រ (សុទ្ធ)	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩០២	១៣៧	៣៨៤
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩០២	១៣៧	៣៨៤
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និរន្តរៈហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត (សុទ្ធ)	៣.៨៦៣	៥.៥៥៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៥៦	១១.០១៧	៤.០៦៤	៩៩១	៤.០៤២
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	២.២៩៤	៥.៦៧២	១២.៤៥៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១៥២	៥.២៤៥	៤៩៦	៥.៣៥០
ទ្រព្យអកម្មសុទ្ធ	-១.៤៦៩	១១៣	៤៣៦	-១.៦៤៨	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៦៥	-២.៤១៩	-៩៥៥	១.៣០៨
ទ្រព្យសកម្មជាទុនបម្រុងបរទេស	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៤៨	៤៩៨	១.៥៩៨	៩១៤
កំហុស និងវិសង	-១.៩០២	២.០៨៣	-៤.៦៥៦	-១.២៨៨	២២៧	-១.៤៤៣	-១.៤០១	-៣.៩០៥	៣.៥៤៤	-១.៨១៤	-១.៣៦៤
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០

តារាង២ ៖ ជំរឿនទូទាត់ “គណនីទំនិញ”

គិតជាប៊ីលានរៀល

គណនីទំនិញ	ត្រីមា-២៣	ត្រីមា-២៣	២០២៣	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤	២០២៤	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤
ឥណទាន (ការនាំចេញ)											
ទំនិញទូទៅ	២៤.៩៩០	២៣.៦៦៣	៩៣.៤៩០	២៥.៦៦៨	២៤.៦៩៩	៣០.៤៨១	២៥.៨០៦	១០៧.០៣៨	២៧.៦៩៧	២៩.៧៨៦	៣២.៥១២
ការទិញលក់ទំនិញនៅក្រៅប្រទេសសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
មាសមិនមែនរូបិយវត្ថុ	៤៥៦	៧១៨	៣.៣៩៣	២២៥	៣១៥	៨១០	៥៥៦	១.៩០៦	៦៩២	១.០៤៨	១.៨៥២
ឥណទានសរុប (f.o.b)*	២៥.៤៤៧	២៤.៣៨០	៩៦.៨៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩៦	២៦.៣៦២	១០៨.៩៤៣	២៨.៣៨៨	៣០.៨៣៤	៣៤.៣៦៥
ក្នុងនោះ ៖											
សម្លៀកបំពាក់	៩.៤០៥	៧.៩៨៨	៣២.៣៦១	៨.៣៩៩	៩.៣០៩	១២.៥០៧	៩.៧២៣	៣៩.៨៧៧	៩.៧៧៨	១១.៤២៨	១៣.៤៤២
ស្បែកជើង	១.២០៤	១.៥៣៩	៥.៦១២	១.៤១០	១.៧៨៨	១.៧៩៩	១.៨៨៧	៦.៨៤៥	១.៨៥៥	២.២៨០	២.០៣៨
ផលិតផលកាត់ដេរផ្សេងៗ	២.២៣៣	២.០៩២	៨.៤១៧	២.២០៨	២.៤៣៤	២.៩៣៣	២.៣៩៣	៩.៩៦៦	២.៥៣៤	២.៧០៤	២.៤៩១
គ្រឿងអង្កិតត្រួត	៣.១៩៤	២.២៨៣	១០.៨៨៧	១.៥៣៤	១.៦៩៩	១.៩៣៧	៥៧៩	៥.៧៤០	៥៥២	៦៩៩	៨៩១
ទោចក្រយាន	៣៨៣	២៦៩	២.០១៤	៣៩៧	៤៤២	៤៣៧	៤៦៦	១.៧៤២	៥៦៣	៦៨៧	៥៥២
ផលិតផលកសិកម្ម	៣.៤៩៨	៤.៩៣២	១៦.៤៨៣	៧.៣៣៣	៣.៣៨៩	៣.៧៣០	៤.៥៧៦	១៩.០៣៥	៦.៤៨៦	៤.៦៥៩	៣.៥៩៨
ឥណទាន (ការនាំចូល)											
ទំនិញទូទៅ	២៧.១១៦	២៧.៩៦២	១០៨.២២៤	២៨.០១៣	៣១.៦១៤	៣២.៥៤១	៣៤.៣៩៤	១២៦.៥៧៨	៣៣.៤៣៤	៣៥.៧៣៣	៣៦.៥៦៩
មាសមិនមែនរូបិយវត្ថុ	២២៨	៦៩៧	៩២៥	៦៣០	៣៣	០	៩	៦៧៣	០	១០	០
ឥណទានសរុប (f.o.b)*	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៤៣	៣១.៦៤៧	៣២.៥៤១	៣៤.៤០៣	១២៧.២៥១	៣៣.៤៣៤	៣៥.៧៤៣	៣៦.៥៦៩
ក្នុងនោះ ៖											
វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ	៥.១១២	៥.៥២១	១៩.៤៧៣	៥.៥៦៣	៥.៩៨៦	៦.២៨៦	៦.៧៤៩	២៣.៥៨៨	៥.៤២៤	៥.៩៨៧	៦.២៣៧
សម្ភារ និងបរិក្ខារសំណង់	២.២៧១	២.២១៦	៨.២១៦	២.៥៤៨	២.១៨៦	២.៨១២	៣.២៩១	១០.៨៤១	៣.៥៥២	៣.១៦៥	៤.០៨៧
យានយន្ត	១.២៦៣	៩០២	៥.១២៤	១.៤៨៩	១.៤៥២	១.៨៦៩	១.៨៥៦	៧.០៦៧	២.២៣៩	២.៤៣៣	២.៧៦៧
ប្រេងឥន្ធនៈ	៤.១៦៧	៣.៦៣០	១៧.៥១២	៥.៥២៥	៥.៧០៥	៤.៤២៤	៣.៥៥៥	១៩.២០០	៥.៣៨៥	៤.៤២៧	៤.២២២
ម្ហូបអាហារ និងភោជនៈ	១.៦០៨	១.៨០០	៥.៩៨៦	១.៥៦២	១.៤៥២	១.៨៨២	២.០២៨	៦.៩២៦	១.៧៧៤	១.៥២២	២.០៥៩
សមតុល្យគណនីទំនិញ	-១.៨៩៧	-៤.២៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៨៤៩	-៤.០៤០	-១៨.៣០៨	-៥.០៤៦	-៤.៩១០	-២.២០៨
*រាប់បញ្ចូលទិន្នន័យប៉ាន់ស្មានបន្ថែម											
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៥៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០

តារាង៣ ៖ ជំរឿនទូទាត់ “គណនីសេវា”

គិតជាប៊ីលានរៀល											
គណនីសេវា	ត្រីមា-២៣	ត្រីមា-២៣	២០២៣	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤	២០២៤	ត្រីមា-២៥	ត្រីមា-២៥	ត្រីមា-២៥
ឥណទាន											
សេវាកម្មឥណទានលើធាតុចូលរូបបន្តកាន់កាប់ដោយអនិវាសន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	៤៧៦	៤២១	១.៩២១	៥៧៥	៥៥៥	៦៩៣	៦៩៧	២.៥២	៧១៣	៦៣៤	៥៥២
សេវាធ្វើដំណើរ	២.៤៨២	៣.២៦៧	១២.៦៧៣	៣.៦៧៥	៣.៤០៩	៣.៦១៦	៤.១០៥	១៤.៨០៩	៤.៣៩៥	៣.៤៧២	៣.៤៥៩
សេវាសាងសង់	១៤៥	៨០	៤៦២	៤៦	៤៧	៥២	១០៣	២៤៩	៨៩	៦១	៧៩
សេវាធានារ៉ាប់រង និងសេវាធននិវត្តន៍	១០	៤	៤៣	១	៦	១	៩	១៧	២៩	៤	៥
សេវាហិរញ្ញវត្ថុ	១៣	៣៦	៨៩	២២	១២	៧	៤	៤៥	២២	៤	៣
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៩	២៥	៧៩	១២	៦	៤	៧	២៩	៥	៥	៩
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	២០៣	២៦២	៩៨១	២៩៥	២៣៥	៤០៧	៣៤១	១.២៧៨	២២៧	២២៤	៣១៩
សេវាពាណិជ្ជកម្មផ្សេងៗ	១២៥	១៦៨	៥៩៣	១៣២	១៤៦	១៦២	១៥៦	៥៩៦	១៥៨	២០០	២០៦
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	២	២	២៧	២	៣	១	១	៧	១	១	១
ទំនិញ និងសេវាផ្លាតិចាល n.i.e.	៧១	៧៣	៣៤៤	១៣៣	១៦៦	១៦២	១៧៨	៦៣៩	១៩២	១៩៩	១៤៨
ឥណទានសរុប	៣.៩៣៦	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៥៨៦	៥.១០៥	៥.៦០២	២០.១៨៩	៥.៨៣០	៥.២០៩	៤.៧៩០
ឥណទាន											
សេវាកម្មឥណទានលើធាតុចូលរូបបន្តកាន់កាប់ដោយអនិវាសន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	១.៣៩៩	១.៤២៨	៥.៦១៤	១.៤៨៥	១.៥២៣	១.៥៣៦	១.៦	៦.១៤៥	១.៦០១	១.៦៤១	១.៦៦៨
សេវាធ្វើដំណើរ	៩០៦	៨៧៥	៣.២៩១	៧៥៦	៨៥១	៨១២	៨៤៣	៣.២៧៣	៧៩៩	៦៨៤	៥១៩
សេវាសាងសង់	៧១	៦២	២៨២	៧០	៧៦	១០៦	៩៧	៣៤៩	៤៧	៤៦	១៧១
សេវាធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍	២១២	២៤៨	៨៥៩	២១៦	២៤៦	២៣០	២៩៨	៩៩០	២៥៨	២៧៥	២៦៥
សេវាហិរញ្ញវត្ថុ	២៣	៣១	៩៦	៣០	៣២	៥៣	៣២	១៤៦	១៣	១០	១៤
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៥៨	៦០	២៤៨	៥៩	៦០	១០៥	៨៤	៣០៨	៩២	១៤១	១៥០
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	១៧២	១៧៤	៧០៣	១៧២	១៦៧	១៦៦	១៥៨	៦៦៤	១៧៣	២១២	១៧០
សេវាពាណិជ្ជកម្មផ្សេងៗ	១០៧	១៤៣	៥១២	១៣០	១៤០	៨៧	១០២	៤៥៩	១០២	៩៣	១១០
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	១	៣	១៤	១	១	០	២	៤	១	០	១
ទំនិញ និងសេវាផ្លាតិចាល n.i.e.	៧០	៤៨	១៨០	៤១	៥០	៣២	៥២	១៧៦	៣៨	២២	២៧
ឥណទានសរុប	៣.០១៧	៣.០៨៣	១១.៤	២.៩៦	៣.១៤៦	៣.១២៧	៣.២៧៨	១២.៥១៤	៣.១២៣	៣.១២៥	៣.០៩៥
សមតុល្យ											
សេវាកម្មឥណទានលើធាតុចូលរូបបន្តកាន់កាប់ដោយអនិវាសន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	-៩២៣	-៩០៧	-៣.៦៩៣	-៩១០	-៩៦៩	-៨៤៣	-៩០៣	-៣.៦២៥	-៨៨៨	-១.០០៧	-១.១១៦
សេវាធ្វើដំណើរ	១.៩៧៦	២.៣៩២	៩.៣៨២	២.៩៩៩	២.៥៥៨	២.៨០៤	៣.២៥១	១១.៤៣៦	៣.៥៩៦	៣.១៨៨	២.៩៤
សេវាសាងសង់	៧៣	១៨	១៨០	-២៤	-២៩	-៥៥	៦	-១០០	៤២	១៥	-៩២
សេវាធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍	-២០១	-២៤៤	-៨១៦	-២១៦	-២៤០	-២២៨	-២៨៨	-៩៧៣	-២២៩	-២៧១	-២៦០
សេវាហិរញ្ញវត្ថុ	-១០	៤	-៧	-៨	-១៩	-៤៦	-២៧	-១០១	៩	-៧	-១១
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	-៤៨	-៣៥	-១៦៩	-៤៧	-៥៤	-១០១	-៧៧	-២៧៩	-៨៧	-១៣៥	-១៤១
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	៣១	៨៩	២៧៧	១២២	៦៨	២៤២	១៨៣	៦១៤	៥៤	១៦	១៤៩
សេវាពាណិជ្ជកម្មផ្សេងៗ	១៨	១៤	៨១	២	៦	៧៥	៥៤	១៣៧	៥៦	១០៧	៩៦
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	១	-១	១៣	០	២	១	-១	២	០	១	០
ទំនិញ និងសេវាផ្លាតិចាល n.i.e.	១	២៥	១៦៤	៩២	១១៦	១២៩	១២៦	៤៦៤	១៥៤	១៧៨	១៣១
សមតុល្យគណនីសេវា	៩១៨	១.៣៥៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៨	២.៣២៣	៧.៦៧៦	២.៧០៧	២.០៨៤	១.៦៩៥
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០

តារាង៤ ៖ ជញ្ជីងទូទាត់ “គណនីចំណូលបឋម”

គិតជាប៊ីលានរៀល											
គណនីចំណូលបឋម	ត្រីមា-២៣	ត្រីមា-២៣	២០២៣	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤	២០២៤	ត្រីមា-២៤	ត្រីមា-២៤	ត្រីមា-២៤
ឥណទាន											
ប្រាក់បៀវត្សនិយោជិត	១៣៧	១៥១	៥០៨	១៣២	១៣០	១៣៣	១១០	៥០៤	១៣៥	១០២	៥០
ចំណូលពីការវិនិយោគ	៤០៩	២៦១	១.៥០០	៥១៦	៥៦០	៥៩៩	៣០២	១.៩៧៥	៤៦៣	៧១៩	៥៣៦
វិនិយោគផ្ទាល់	៤៣	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៤	៤៦	១៤៦	៤៦
ចំណូលពីហ៊ុន	៤៣	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៤	៤៦	១៤៦	៤៦
ការប្រាក់	មិនមាន	មិនមាន	០	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	០	២	៤៩	០	០	១	០	១	០	០	០
វិនិយោគផ្សេងទៀត	៦	៣	២៣	១៤	៤៩	៣	៤	៦៩	២	២	៦
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៣៦០	២២១	១.២៦០	៤៤៦	៤៦៥	៥១៣	២៦៨	១.៦៩០	៤១៤	៥៧១	៤៨៤
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	៥៤៦	៤១២	២.០០៨	៦៨៨	៦៩០	៧៣២	៤១២	២.៤៧៩	៥៩៨	៨២១	៥៨៦
ឥណទាន											
ប្រាក់បៀវត្សនិយោជិត	២៣២	២៣១	៩២១	២០៦	២០៨	២០៤	២០៦	៨២៥	១៧១	១៧៣	១៧០
ចំណូលពីការវិនិយោគ	១.១០៨	៨២៥	៥.០០១	៧៣៧	៥៥១	៨៣៨	៩៨៨	៣.១១៦	១.១៧៥	១.៣៨៣	១.៤៤៨
វិនិយោគផ្ទាល់	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២៥	៩៩០	១.៣១០	១.២៣៨
ចំណូលពីហ៊ុន	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២៥	៩៩០	១.៣១០	១.២៣៨
ការប្រាក់	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	១៩១	៩២	៥៤៥	១៧៨	៧៨	២២៩	១០៦	៥៩១	១៨៦	៧៣	២១១
ទ្រព្យសកម្មជាទុនបម្រុងបរទេស	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	១.៣៤០	១.០៥៦	៥.៩២២	៩៤៣	៧៦០	១.០៤២	១.១៩៤	៣.៩៤១	១.៣៤៦	១.៥៥៦	១.៦១៩
សមតុល្យ											
ប្រាក់បៀវត្សនិយោជិត	-៩៥	-៧៩	-៤១៣	-៧៤	-៧៩	-៧១	-៩៦	-៣២០	-៣៥	-៧១	-១២១
ចំណូលពីការវិនិយោគ	-៦៩៩	-៥៦៤	-៣.៥០១	-២២២	៩	-២៣៩	-៦៨៥	-១.១៤១	-៧១២	-៦៦៥	-៩១២
វិនិយោគផ្ទាល់	-៨៧៤	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១	-៩៤៣	-១.១៦៨	-១.១៩២
ចំណូលពីហ៊ុន	-៨៧៤	-៦៩៩	-៤.២៨៨	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១	-៩៤៣	-១.១៦៨	-១.១៩២
ការប្រាក់	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	០	២	៤៩	០	០	១	០	១	០	០	០
វិនិយោគផ្សេងទៀត	-១៨៥	-៨៩	-៥២២	-១៦៥	-៣០	-២២៥	-១០២	-៥២២	-១៨៣	-៧២	-២០៤
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៣៦០	២២១	១.២៦០	៤៤៦	៤៦៥	៥១៣	២៦៨	១.៦៩០	៤១៤	៥៧១	៤៨៤
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីចំណូលបឋម	-៧៩៤	-៦៤៤	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨២	-១.៤៦១	-៧៤៨	-៧៣៥	-១.០៣៣
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០

តារាង ៖ ជំពូកទូទាត់ "គណនីដើមទុន"

គិតជាប៊ីលានរៀល

គណនីដើមទុន	ត្រីមាស-២៣	ត្រីមាស-២៣	២០២៣	ត្រីមាស-២៤	ត្រីមាស-២៤	ត្រីមាស-២៤	ត្រីមាស-២៤	២០២៤	ត្រីមាស-២៤	ត្រីមាស-២៤	ត្រីមាស-២៤
ឥណទាន											
លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣
រដ្ឋាភិបាលទូទៅ	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣
ឥណទាន											
លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
រដ្ឋាភិបាលទូទៅ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យ											
លទ្ធកម្ម និងការលក់ឬផ្ទេរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣
រដ្ឋាភិបាលទូទៅ	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីដើមទុន	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣	៣៣	៣៣
*សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ អង្គភាពគ្រួសារ ស្ថាប័នមិនរកប្រាក់ចំណេញដែលបម្រើដល់អង្គភាពគ្រួសារ											
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៩៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០

តារាង៧ ៖ ជំនួយទូទាត់ "គណនីហិរញ្ញវត្ថុ"

គិតជាប៊ីលានរៀល

គណនីហិរញ្ញវត្ថុ	ត្រីមាស-២៣	ត្រីមាស-២៣	២០២៣	ត្រីមាស-២៤	ត្រីមាស-២៤	ត្រីមាស-២៤	ត្រីមាស-២៤	២០២៤	ត្រីមាស-២៤	ត្រីមាស-២៤	ត្រីមាស-២៤
កម្ពុជាវិនិយោគ នៅក្រៅប្រទេស											
(ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ)											
វិនិយោគផ្ទាល់នៅក្រៅប្រទេស	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០	១២៤	១២៧
វិនិយោគលើផលបត្រនៅក្រៅប្រទេស	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣	-៩០២	១៣៧	៣៨៤
វិនិយោគផ្សេងទៀតនៅក្រៅប្រទេស	២.២៩៤	៥.៦៧២	១២.៥៤៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១០៦	៥.២៤៥	៨៩៦	៥.៣៥០
ទ្រព្យសកម្មជាតិបម្រុង*	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣	៤៩៥	១.៥៩៨	៩១៤
សរុប	១.៦៦៨	៦.១៣៤	១៤.៩០០	៣.២៥៥	-៧៦	៧.៩២៩	-៥១០	១០.៥៦២	៤.៩៩៨	២.៧៧៥	៦.៧៧៥
ការវិនិយោគ នៅកម្ពុជា											
(ទ្រព្យសកម្មសុទ្ធ)											
វិនិយោគផ្ទាល់នៅកម្ពុជា	៣.៥៣៥	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.១១៤	១៧.៤៩៧	៤.១២១	៤.៩៣៤	៦.៤៧៩
វិនិយោគលើផលបត្រនៅកម្ពុជា	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀតនៅកម្ពុជា	-១.៥៦៩	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៦៦	-២.៨១៩	-៩៥	១.៣០៨
សរុប	១.៩៦៦	៤.២៦៦	១៦.៧០៣	២.២៩៩	១.៦៤១	៥.០៤១	៤.០៤៨	១២.៦៣១	១.២០២	៤.៨៣៩	៧.៧៨៧
សមតុល្យ											
(ទ្រព្យសកម្មសុទ្ធដកទ្រព្យសកម្មសុទ្ធ)											
វិនិយោគផ្ទាល់	-៣.៤៤០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៥	-១៧.១៩៧	-៣.៩៦១	-៤.៨០៩	-៦.៣៥៣
វិនិយោគលើផលបត្រ	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣	-៩០២	១៣៧	៣៨៤
វិនិយោគផ្សេងទៀត	៣.៨៦៣	៥.៥៩៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៨៦	១០.៩៧៣	៤.០៦៤	៩៩១	៥.០៤២
ទ្រព្យសកម្មជាតិបម្រុង*	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣	៤៩៥	១.៥៩៨	៩១៤
សមតុល្យគណនីហិរញ្ញវត្ថុ	-២៩៨	១.៨៦៨	-១.៨០៣	៩៥៦	-១.៧១៧	២.៨៨៧	-៤.៥៥៧	-២.៤៦៩	៣.៦៩៦	-២.០៨៣	-១.០១៣
*រាប់បញ្ចូលមាស និងសិទ្ធិដកពិសេស											
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩	៤.០០៨	៤.០១០

តារាង ៖ ស្ថានភាពវិនិយោគអន្តរជាតិ

តិចជាបីលានរៀល											
ស្ថានភាពវិនិយោគអន្តរជាតិ	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥	ត្រី២-២៥	ត្រី៣-២៥
ទ្រព្យសកម្មសរុប	១២៥.៣០៩	១៣៧.១៥៥	១៣៧.១៥៥	១៣៨.៦៦៩	១៤០.៦៣២	១៥១.៥៨១	១៥១.៥៨៥	១៥១.៥៨៥	១៥៤.៦៥០	១៦៣.៨៥៩	១៧៦.២៧៦
វិនិយោគផ្ទាល់	៥.៤៥៣	៦.០១៥	៦.០១៥	៦.០៨៨	៦.៣៨៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៥០	៦.៨៩៣	៧.០១៨
ភាគហ៊ុន	៥.៤៥៣	៦.០១៥	៦.០១៥	៦.០៨៨	៦.៣៨៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៥០	៦.៨៩៣	៧.០១៨
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	៥.៧៣២	៥.៨៥០	៥.៨៥០	៥.៧២៥	៥.៧៣៤	៧.៤៥០	៧.៩១៨	៧.៩១៨	៦.៩៩៩	៧.២១៣	៧.៦៥៧
ភាគហ៊ុន	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៧៨៥	៣.៨៥២	៥.១០៤	៥.២៦៥	៥.២៦៥	៤.៣១៧	៤.៥៦៩	៤.៧៦២
បំណុល	២.១០០	២.០៩៨	២.០៩៨	១.៩៤១	១.៨៨២	៣.៣៤៥	៣.៦៥៣	៣.៦៥៣	២.៦៨៣	២.៦៤៤	២.៨៩៥
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៣៩.១៩១	៤៣.៥៩៧	៤៣.៥៩៧	៤៧.៤៥៤	៤៦.៣២៧	៥២.៥៣០	៥៦.២៩១	៥៦.២៩១	៤៩.៣១៣	៥០.២៣៥	៥៦.០៥០
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងបរិយវត្ថុ	៣៥.៩៦៨	៤០.៥៤៥	៤០.៥៤៥	៤៣.៩៨៦	៤៣.១៥៧	៤៨.៩២០	៥២.៨៦២	៥២.៨៦២	៤៥.៨០៥	៤៧.១១៣	៥៣.០១៣
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារផ្សេងទៀត	៣.២២៤	៣.០៥២	៣.០៥២	៣.៤៦៨	៣.១៧០	៣.៥១០	៣.៤២៩	៣.៤២៩	៣.៤០៨	៣.១២២	៣.០៣៨
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៧៤.៨៣២	៨១.៦៩៣	៨១.៦៩៣	៧៩.៤០២	៨២.២២៥	៨៨.១៤០	៩០.៧០៩	៩០.៧០៩	៩៥.៥៩៧	៩៩.៥១៨	១០៥.៨៥១
ទ្រព្យអកម្មសរុប	២៨៨.០៨០	២៩០.២៩២	២៩០.២៩២	២៨៧.៦៨៤	២៩២.៩៨៥	២៩៤.៨៥៣	២៩៥.២៩៩	២៩៥.២៩៩	២៩៣.៥៩៦	២៩៩.៣៣៦	៣០៣.៦០៨
វិនិយោគផ្ទាល់	១៩៥.៧២០	១៩៧.៤៧៤	១៩៧.៤៧៤	២០០.០៤៣	២០៦.៨៦៥	២០៩.៨៦២	២១២.២២១	២១២.២២១	២១៤.១៧៦	២២០.៣១១	២២៦.៨១៧
ភាគហ៊ុន	១៩៣.៩៦២	១៩៦.១៣៣	១៩៦.១៣៣	១៩៨.៣១៩	២០៥.១១២	២០៧.៩៥០	២១០.៥០៤	២១០.៥០៤	២១២.៤៧០	២១៨.៦០០	២២៥.១០៧
បំណុល	១.៧៥៨	១.៧៤១	១.៧៤១	១.៧២៤	១.៧៥៣	១.៧៣២	១.៧១៧	១.៧១៧	១.៧០៦	១.៧១១	១.៧១០
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ភាគហ៊ុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៩២.៣៦១	៩២.៨២០	៩២.៨២០	៨៧.៦៤០	៨៦.០៧៦	៨៥.១៧១	៨៣.០៧៧	៨៣.០៧៧	៧៩.៤២០	៧៩.០២៥	៧៦.៧៩១
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងបរិយវត្ថុ	១៤.៣៧៨	១៧.៨៦១	១៧.៨៦១	១៧.០៤៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦	១៥.៨០៦	១៥.៤៥៥	១៥.០៧៧
ប្រាក់កម្ចី	៧២.៦០២	៧៣.១៦៣	៧៣.១៦៣	៦៩.២៣៣	៦៩.២៩០	៦៩.៦៩៣	៦៩.៨៧៥	៦៩.៨៧៥	៦២.៦១៣	៦២.១៧៩	៦០.៣២០
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សិទ្ធិដកស្រង់	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៧៧	១.៣៧៧	១.៣៥០	១.៤០១	១.៣៩៣
ស្ថានភាពវិនិយោគអន្តរជាតិសុទ្ធ	-១៦២.៧៧១	-១៥៣.១៣៨	-១៥៣.១៣៨	-១៥៩.០១៤	-១៥២.៣០៥	-១៥៣.៣១២	-១៥៣.៧៥៥	-១៥៣.៧៥៥	-១៥៣.៩៤៦	-១៥៣.៤៧៧	-១៥៧.៣៣២
វិនិយោគផ្ទាល់	-១៨៩.៨៦៧	-១៩១.៨៨៥	-១៩១.៨៨៥	-១៩៣.៩៥៥	-២០០.៥២០	-២០៣.១៦១	-២០៥.៨៩៥	-២០៥.៨៩៥	-២០៧.៤៣៥	-២១៣.៤១៨	-២១៩.៧៩៩
ភាគហ៊ុន	-១៨៨.១០៩	-១៩០.១១៧	-១៩០.១១៧	-១៩២.២៣១	-១៩៨.៧៦៦	-២០១.៤២៩	-២០៣.៨៧៨	-២០៣.៨៧៨	-២០៥.៧៣០	-២១១.៧០៨	-២១៨.០៨៩
បំណុល	-១.៧៥៨	-១.៧៤១	-១.៧៤១	-១.៧២៤	-១.៧៥៣	-១.៧៣២	-១.៧១៧	-១.៧១៧	-១.៧០៦	-១.៧១១	-១.៧១០
វិនិយោគលើផលបត្រ	៥.៧៣២	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៩១៨	៧.៩១៨	៦.៩៩៩	៧.២១៣	៧.៦៥៧
ភាគហ៊ុន	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៧៨៥	៣.៨៥២	៥.១០៤	៥.២៦៥	៥.២៦៥	៤.៣១៧	៤.៥៦៩	៤.៧៦២
បំណុល	២.១០០	២.០៩៨	២.០៩៨	១.៥៤១	១.៨៨២	៣.៣៤៥	៣.៦៥៣	៣.៦៥៣	២.៦៨៣	២.៦៤៤	២.៨៩៥
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	-៥៣.១៦៩	-៤៨.៨២៣	-៤៨.៨២៣	-៤០.១៨៧	-៣៩.៧៨៩	-៣២.៧៤១	-៣៦.៧៨៧	-៣៦.៧៨៧	-៣០.១០៧	-២៤.៧៩០	-២០.៧៤០
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងបរិយវត្ថុ	១៧.៥៨៩	២២.៦៨៤	២២.៦៨៤	២៦.៨៥២	២៦.៣៧៧	៣២.៨៥២	២៦.៩៩៧	២៦.៩៩៧	៣០.០៩៩	៣១.៦៦៨	៣៧.៩៣៥
ប្រាក់កម្ចី	-៧២.៦០២	-៧៣.១៦៣	-៧៣.១៦៣	-៦៩.២៣៣	-៦៩.២៩០	-៦៩.៦៩៣	-៦៩.៨៧៥	-៦៩.៨៧៥	-៦២.៦១៣	-៦២.១៧៩	-៦០.៣២០
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទារ/ត្រូវសងផ្សេងទៀត	៣.២២៤	៣.០៥២	៣.០៥២	៣.៤៦៨	៣.១៧០	៣.៥១០	៣.៤២៩	៣.៤២៩	៣.៤០៨	៣.១២២	៣.០៣៨
សិទ្ធិដកស្រង់	-១.៣៧៧	-១.៣៩៦	-១.៣៩៦	-១.៣៦៥	-១.៣៧៧	-១.៤០០	-១.៣៧៧	-១.៣៧៧	-១.៣៥០	-១.៤០១	-១.៣៩៣
ទ្រព្យសកម្មជាទុនបម្រុង	៧៤.៨៣២	៨១.៦៩៣	៨១.៦៩៣	៧៩.៤០២	៨២.២២៥	៨៨.១៤០	៩០.៧០៩	៩០.៧០៩	៩៥.៥៩៧	៩៩.៥១៨	១០៥.៨៥១
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១២៥	៤.០៨៥	៤.០៨៥	៤.០៨៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០	៤.០២២	៤.០១៣	៤.០១៣

តារាង ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ

គិតជាប៊ីលានរៀល

បំណុលក្រៅប្រទេស	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥	ត្រី២-២៥	ត្រី៣-២៥
រដ្ឋាភិបាលទូទៅ	៤៣.៩៩២	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៨.០០៧	៤៨.០០៧	៤៨.៣៨៥	៥០.៣៧២	៥០.០៩៧
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	០	០	០	០	០	០	០	០	០	០	០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	៤៣.៩៩២	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៨.០០៧	៤៨.០០៧	៤៨.៣៨៥	៥០.៣៧២	៥០.០៩៧
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០
ធនាគារ ជាតិនៃកម្ពុជា	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០២	១.៣៩៣
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០	១.៤០១	១.៣៩៣
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០
សាធិកម្មទទួលប្រាក់បញ្ញើ*	៤៦.៩៩៤	៤៥.៣៣៣	៤៥.៣៣៣	៤១.៧៨៤	៣៨.៧៨១	៣៦.២៩១	៣៣.៧៣៥	៣៣.៧៣៥	២៩.៦៨៥	២៧.២៥២	២៥.៣០១
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៨.៣៧៨	១៧.៨៦១	១៧.៨៦១	១៧.០៤៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦	១៥.៨០៦	១៥.៤៥៥	១៥.០៧៧
មូលបត្របំណុល	១	២	២	១	១	៣	២	២	០	០	០
ប្រាក់កម្ចី	២៨.៦១៥	២៧.៩៧០	២៧.៩៧០	២៤.៧៤០	២២.០០០	២០.២១០	១៧.៨៦៧	១៧.៨៦៧	១៣.៨៧៩	១១.៨០៧	១០.២២៤
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០
វិស័យផ្សេងទៀត	១.៥៣២	១.៥២៦	១.៥២៦	១.៥៧៩	១.៥៥១	១.៤៨០	១.៤៤៧	១.៤៤៧	១.៣៦៩	១.៣៨៩	១.៣៨៤
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	១.៣៣៨	១.៣៤០	១.៣៤០	១.៣៦៣	១.៣៦៨	១.២៩៩	១.២៩៣	១.២៩៣	១.១៩៦	១.២១៨	១.២២៦
ឥណទានពាណិជ្ជកម្ម	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	១៩៤	១៨៦	១៨៦	២១៦	១៨៣	១៨១	១៥៤	១៥៤	១៧៣	១៧១	១៥៨
បំណុលក្រៅប្រទេស (រួម)	៩៣.៨៩៤	៩៣.៩៨៨	៩៣.៩៨៨	៨៩.២២១	៨៧.៦៦៩	៨៦.៦៥៤	៨៤.៥២៧	៨៤.៥២៧	៨០.៧៨៩	៨០.៨១៥	៧៨.១៧៥

*សាធិកម្មទទួលប្រាក់បញ្ញើលើកលែងធនាគារជាតិនៃកម្ពុជា

អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៥.១២៥	៥.០៨៥	៥.០៨៥	៥.០៨៥	៥.១១៥	៥.០៦៣	៥.០៣០	៥.០៣០	៥.០០២	៥.០១៣	៥.០១៣
--------------------------------	-------	-------	-------	-------	-------	-------	-------	-------	-------	-------	-------

តារាង១១ ៖ អនុធាតុជីវិតទូទាត់

អនុធាតុជីវិតទូទាត់	ក្រី៣-២៣	ក្រី៤-២៣	២០២៣	ក្រី១-២៤	ក្រី២-២៤	ក្រី៣-២៤	ក្រី៤-២៤	២០២៤	ក្រី១-២៥	ក្រី២-២៥	ក្រី៣-២៥
ការនាំចេញទំនិញធ្លាក់បន្ថែមនឹងគណនីចរន្ត	៧៦,២%	៧៤,៥%	៧៤,៤%	៧៤,២%	៧៤,៣%	៧៧,២%	៧៣,៥%	៧៤,៩%	៧៤,២%	៧៦,៥%	៨២,២%
ការនាំចូលទំនិញធ្លាក់បន្ថែមនឹងគណនីចរន្ត	៨៥,៧%	៨៦,៦%	៨៥,៤%	៨៧,៤%	៨៨,៥%	៨៨,៣%	៨៧,៩%	៨៨%	៨៧,៧%	៨៨%	៨៨,២%
ការនាំចេញទំនិញនិងសេវាធ្លាក់បន្ថែមនឹង ជ.ស.ស.	៦៦,៦%	៦៥,៥%	៦៥%	៦៥,៧%	៦៣%	៧៨,២%	៦៨,៧%	៦៨,៩%	៧០%	៧៣,៩%	៨០,៣%
ការនាំចូលទំនិញនិងសេវាធ្លាក់បន្ថែមនឹង ជ.ស.ស.	៦៨,៨%	៧២,២%	៦៨,៩%	៦៧,៤%	៧៤,១%	៧៥,៨%	៨០,៩%	៧៤,៦%	៧៤,៨%	៧៩,៧%	៨១,៣%
ចំណូលពីការវិនិយោគធ្លាក់បន្ថែមនឹងគណនីចរន្ត (ឥណទាន)	១,២%	០,៨%	១,២%	១,៥%	១,៧%	១,៥%	០,៨%	១,៤%	១,២%	១,៨%	១,៣%
ចំណូលពីការវិនិយោគធ្លាក់បន្ថែមនឹងគណនីចរន្ត (ឥណទាន)	៣,៥%	២,៥%	៣,៩%	២,២%	១,៥%	២,៣%	២,៥%	២,២%	៣,១%	៣,៥%	៣,៥%
សមតុល្យគណនីចរន្តធ្លាក់បន្ថែមនឹង ជ.ស.ស.	៣,៣%	០,៨%	១,៣%	៤,៥%	-៤,៤%	៨,៩%	-៧,១%	០,៥%	០,២%	០,៦%	០,៧%
ទ្រព្យសកម្មជាទុនបម្រុងគិតជាចំនួននៃការនាំចូលគ្រាប់បែក	៧,០	៧,៨	៧,៨	៦,៨	៦,៩	៦,៨	៧,៤	៧,៤	៧,៤	៧,៥	៨,០

កំណត់បន្ទាញបច្ចេកទេស

ឧស្សាហកម្ម និងនិយមន័យ

ស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ (IIP) ត្រូវបានចងក្រងដោយការិយាល័យស្ថិតិវិស័យក្រៅប្រទេសនៃនាយកដ្ឋានស្ថិតិនៃធនាគារជាតិនៃកម្ពុជា និងបោះផ្សាយជារៀងរាល់ត្រីមាស ជាប្រចាំប្រចាំ (គិតជាបីលានរៀល)។ ចាប់ពីត្រីមាសទី១ ឆ្នាំ២០១៩ តទៅ ធនាគារជាតិនៃកម្ពុជា នឹងផ្សព្វផ្សាយទិន្នន័យស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថានភាពវិនិយោគអន្តរជាតិ (IIP) តាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) ក្នុងឆ្នាំ២០០៩ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ស្ថិតិនេះគ្របដណ្តប់រាល់ប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចទាំងអស់ រួមមាន រដ្ឋាភិបាលទូទៅ ធនាគារកណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត សហគ្រាសអាជីវកម្ម អង្គភាពគ្រួសារ និងគ្រឹះស្ថានមិនរកប្រាក់ចំណេញបម្រើអង្គភាពគ្រួសារជានិវាសនរបស់ប្រទេសកម្ពុជាជាមួយនឹងអនិវាសនជន។ គ្រប់ប្រតិបត្តិការត្រូវបានកត់ត្រាតាមថ្លៃទីផ្សារក្នុងករណីដែលអាចធ្វើទៅបាន និងកត់ត្រាលើមូលដ្ឋានបូកបង្គរពូន។ ជាក់ស្តែង ដោយសារពុំមានប្រភពទិន្នន័យគ្រប់គ្រាន់ ទិន្នន័យនិងចំណាត់ថ្នាក់មួយចំនួនត្រូវបានប៉ាន់ស្មានដើម្បីបំពេញបន្ថែម។ ទិន្នន័យពាណិជ្ជកម្មទំនិញត្រូវបានប្រមូលពីអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ដោយការនាំចេញកត់ត្រាតាមមូលដ្ឋាន F.O.B ខណៈការនាំចូលដែលមានតម្លៃ C.I.F ត្រូវបានកែតម្រូវទៅជាតម្លៃ F.O.B។ ទិន្នន័យរដ្ឋបាលផ្សេងទៀត ជាពិសេសទិន្នន័យសម្រាប់ផ្នែកសេវាចំណូលបឋម និងចំណូលបន្ទាប់បន្សំ ត្រូវបានកត់ត្រានៅពេលប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬផ្អែកលើមូលដ្ឋានបូកបង្គរពូន ស្របពេលដែលទិន្នន័យផ្សេងទៀតដែលមិនអាចរកបានពីទិន្នន័យរដ្ឋបាលត្រូវបានយកពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ (ITRS) ដែលកត់ត្រាតាមមូលដ្ឋានសាច់ប្រាក់និងទិន្នន័យប៉ាន់ស្មានពីការធ្វើអង្កេត (ប្រសិនបើមាន)។ ដូចគ្នានេះដែរ ប្រតិបត្តិការហិរញ្ញវត្ថុក៏ត្រូវបានកត់ត្រានៅពេលមានប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬតាមមូលដ្ឋានបូកបង្គរពូន។ ការកត់ត្រាបំណុលហួសកាលកំណត់ត្រូវបានធ្វើឡើងស្របតាមស្តង់ដារនៃវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ទន្ទឹមនេះដែរ ការចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ក៏នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ។ ចំពោះគណនីចរន្ត អ្នកចងក្រងស្ថិតិបានជួបនូវការលំបាកដូចជា (១) ការប្រមូលទិន្នន័យទំនិញដែលពុំបានឆ្លងកាត់តាមគយ (២) ទិន្នន័យសេវាផ្សេងៗ និងចំណូលបឋមដែលទទួលបានពីទិន្នន័យរដ្ឋបាលមួយចំនួនមានតែជាទិន្នន័យប្រចាំឆមាស ឬប្រចាំឆ្នាំ និងតាមរយៈការអង្កេតម្តងម្កាល និង (៣) ប្រភពទិន្នន័យពីព័ត៌មានអំពីចំណូលបន្ទាប់បន្សំក្រោមទម្រង់ជាការបង្វែរកងកម្ម បង្វែរផ្លូវការ និងបង្វែរដើមទុន នៅមានកម្រិត។ ដូចគ្នានេះ ទិន្នន័យផ្នែកស្ថានភាពវិនិយោគអន្តរជាតិក៏នៅមានកម្រិតនៅឡើយ ដូចជាស្ថិតិវិនិយោគផ្ទាល់បរទេស និងវិនិយោគផ្សេងទៀតរបស់ផ្នែកកងកម្មនិងវិនិយោគរបស់និវាសនកម្ពុជាទៅក្រៅប្រទេស ដោយសារកង្វះខាតប្រភពទិន្នន័យ។ បច្ចុប្បន្ន ស្ថិតិវិនិយោគផ្ទាល់បរទេសគឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យរដ្ឋបាល ប៉ុន្តែជាស្តង់ដារ ទិន្នន័យនេះត្រូវបានចងក្រងដោយផ្អែកលើលទ្ធផលអង្កេតជាទៀងទាត់។ ដូចគ្នានេះ ការចងក្រងស្ថិតិវិនិយោគបរទេសផ្អែកលើប្រភពដើមរបស់វិនិយោគិនបរទេសនៅមានកម្រិតនៅឡើយ។ ចំពោះស្ថិតិស្ថានភាពបំណុលបរទេស ទិន្នន័យបច្ចុប្បន្នមានត្រឹមតែស្ថានភាពបំណុលផ្នែករដ្ឋាភិបាល

និងវិស័យធនាគារតែប៉ុណ្ណោះ ខណៈស្ថានភាពបំណុលក្រៅប្រទេសរបស់វិស័យឯកជនក្រៅពីធនាគារមិនទាន់មានទិន្នន័យនៅឡើយ។

ការនាំចេញ និងការនាំចូលទំនិញ

ការប៉ាន់ស្មានសម្រាប់ផ្នែកពាណិជ្ជកម្មទំនិញទូទៅ ត្រូវបានធ្វើឡើងសម្រាប់ការនាំចេញ និងការនាំចូលទំនិញជាប់ពន្ធ និងរួចពន្ធ ព្រមទាំងការធ្វើពាណិជ្ជកម្មទំនិញក្រៅផ្លូវការផងដែរ។

ការនាំចេញទំនិញ ត្រូវបានប៉ាន់ស្មានតាមប្រភេទមុខទំនិញសំខាន់ៗ ដូចជា ការនាំចេញផលិតផលកាត់ដេរ (សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ និងផលិតផលកាត់ដេរផ្សេងទៀត) ផលិតផលកម្មន្តសាលក្រៅពីកាត់ដេរ (គ្រឿងបន្លាស់យានយន្ត គ្រឿងបរិក្ខារអគ្គិសនី ទោចក្រយាន និងផលិតផលកម្មន្តសាលផ្សេងទៀត) ផលិតផលកសិកម្ម (កៅស៊ូ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត) និងការនាំចេញបន្ត ដោយផ្អែកលើទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធនិងប្រទេសដៃគូពាណិជ្ជកម្ម។

ការនាំចូលទំនិញ ត្រូវបានប៉ាន់ស្មានតាមមុខទំនិញសំខាន់ៗ ដូចជា ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ សម្ភារនិងបរិក្ខារសំណង់ យានយន្ត ប្រេងឥន្ធនៈ ម្ហូបអាហារនិងភេសជ្ជៈ មាសមិនមែនរូបិយវត្ថុ និងទំនិញផ្សេងទៀត ដោយផ្អែកតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីតម្លៃ C.I.F ទៅជាតម្លៃ F.O.B គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទិន្នន័យរបស់ប្រទេសដៃគូពាណិជ្ជកម្ម។

សេវា

ថ្លៃឈ្នួលដឹកជញ្ជូនត្រូវបានប៉ាន់ស្មានស្មើនឹង ៩% នៃតម្លៃនាំចូល C.I.F ស្របពេលដែលថ្លៃធានារ៉ាប់រងស្មើនឹង ១% នៃតម្លៃនាំចូល C.I.F។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលនិងការនាំចេញត្រូវបានបែងចែកដោយឡែកពីគ្នា រវាងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងការដឹកជញ្ជូនផ្សេងទៀត។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ថ្លៃឈ្នួលដឹកជញ្ជូនគិតជាមធ្យមក្នុងមួយតោនគុណនឹងបរិមាណនៃការនាំចូល។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានឡើងដោយប្រើប្រាស់វិធីដូចគ្នា។

ការដឹកជញ្ជូនតាមផ្លូវអាកាស ថ្លៃឈ្នួលសេវាអ្នកដំណើរដែលទូទាត់ដោយអនិវាសជនឱ្យទៅក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន ត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានអំពីចំនួនអ្នកដំណើរដោយគួបផ្សំជាមួយនឹងទិន្នន័យដែលបានប្រមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អំពីចំនួននៃការមកដល់ និងការចេញដំណើររបស់អនិវាសជននិងអនិវាសជន និងចំនួនអ្នកដំណើរតាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ ចំណែកថ្លៃសំបុត្រយន្តហោះជាមធ្យមរបស់អ្នកដំណើរជាអនិវាសជននិងអនិវាសជនដែលបានទូទាត់ឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ជាអនិវាសជននិងអនិវាសជន ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ទិន្នន័យពីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍និងទិន្នន័យតម្លៃសំបុត្រនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍។ សេវាដឹកជញ្ជូនតាមផ្លូវអាកាសផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយ

ផ្អែកលើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍របស់និវាសជន ចំពោះការចំណាយនៅតាមព្រលានយន្តហោះបរទេស និងព័ត៌មានដែលបានផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចំពោះការចំណាយនៅកម្ពុជាដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន។

ការដឹកជញ្ជូនតាមផ្លូវទឹក ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលតាមនាវារបស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយដកចេញថ្លៃឈ្នួលដឹកជញ្ជូនទំនិញនាំចូលតាមអាកាស ពីការប៉ាន់ស្មានថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលសរុបគុណនឹងចំណែកនៃការដឹកជញ្ជូនតាមនាវារបស់អនិវាសជន។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញតាមនាវារបស់និវាសជនត្រូវបានប៉ាន់ស្មានដោយយកថ្លៃឈ្នួលដឹកជញ្ជូនមធ្យមចំពោះទំនិញនាំចេញគុណនឹងសមាមាត្រនៃការនាំចេញ (គិតជាភាគរយ) ដែលដឹកដោយនាវារបស់និវាសជន។ សេវាដឹកជញ្ជូនតាមផ្លូវទឹកផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានដែលបានផ្តល់ដោយភ្នាក់ងារនាវាចរ និងអាជ្ញាធរកំពង់ផែរបស់និវាសជន។

សេវាធ្វើដំណើរ (ឥណទាន) ចំណូលពីសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានការចំណាយដាច់ដោយឡែកៗពីគ្នា តាមប្រភេទអ្នកធ្វើដំណើរ ដូចជា ភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូត និងអ្នកលេងល្បែង។ ព័ត៌មានស្តីពីចំនួនការមកដល់នៃភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូតនិងអ្នកលេងល្បែងរយៈពេលនៃការស្នាក់អាស្រ័យនិងការចំណាយគិតជាមធ្យមតាមប្រភេទអ្នកធ្វើដំណើរ ត្រូវបានប្រមូលពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ភ្នាក់ងារធ្វើដំណើរនានា និងតាមរយៈការធ្វើអង្កេត។

សេវាធ្វើដំណើរ (ឥណពន្ធ) ចំណាយលើសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានដោយផ្អែកលើចំនួនអ្នកធ្វើដំណើរជានិវាសជនទៅក្រៅប្រទេស រយៈពេលស្នាក់អាស្រ័យ និងការចំណាយជាមធ្យមតាមប្រភេទនីមួយៗនៅក្រៅប្រទេស។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងដោយឡែកពីគ្នាចំពោះការធ្វើដំណើរផ្ទាល់ខ្លួននិងជាធុរកិច្ច ប៉ុន្តែក្នុងការបោះពុម្ពផ្សាយទិន្នន័យទាំងពីរនេះពុំបានញែកឱ្យដាច់ពីគ្នាទេ។

សេវាផ្សេងៗ រួមមាន សេវាសាងសង់ សេវាធានារ៉ាប់រងនិងប្រាក់សោធននិវត្តន៍ សេវាហិរញ្ញវត្ថុ សេវាកម្រៃនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មាន សេវាពាណិជ្ជកម្មផ្សេងៗ សេវាផ្ទាល់ខ្លួន វប្បធម៌និងការកំសាន្ត និងទំនិញនិងសេវាផ្កាភិបាលមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ និងប្រភពទិន្នន័យផ្សេងដែលមាន។ ដោយឡែក ទិន្នន័យសេវាកម្មន្តសាលលើធាតុចូលរូបវន្តកាន់កាប់ដោយអនិវាសជន និងសេវាថែទាំនិងជួសជុលមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀតពុំទាន់មានប្រភពទិន្នន័យ ឬការធ្វើអង្កេតនៅឡើយ។

គណនីចំណូលបឋម (ឥណទាន និងឥណពន្ធ)

គណនីចំណូលបឋម រួមមាន ប្រាក់បៀវត្សរបស់និយោជិត និងចំណូលពីការវិនិយោគបែងចែកតាមប្រភេទឧបករណ៍ហិរញ្ញវត្ថុ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគផ្សេងទៀត និងទុនបម្រុងអន្តរជាតិ។ ប្រាក់បៀវត្សរបស់និយោជិត (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ ចំណូលប្រាក់បៀវត្សរបស់និយោជិតជានិវាសជនធ្វើការនៅស្ថានទូតបរទេស។ ខណៈប្រាក់បៀវត្សរបស់និយោជិត (ឥណពន្ធ) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ចំពោះចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការ

អន្តរជាតិ។ ទន្ទឹមនេះ ចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានពីចំណូលវិនិយោគផ្ទាល់ របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យកាស៊ីណូ ខណៈចំណូលពីក្រុមហ៊ុនវិនិយោគផ្សេងទៀតមិនទាន់ មានប្រភពទិន្នន័យផ្លូវការ ឬការធ្វើអង្កេតនៅឡើយ។ ដោយឡែក ប្រាក់ចំណូលវិនិយោគលើផលបត្រ (ឥណទាន) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកឥណទានមិនទាន់មានប្រភពទិន្នន័យ ដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មី និងពុំទាន់មានដំណើរការសកម្មឡើយ។ ប្រាក់ចំណូលពីការវិនិយោគផ្សេងទៀត (ឥណទាន) ត្រូវបាន ប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែល ផ្នែកឥណទានត្រូវបានប៉ាន់ស្មានទៅតាមស្ថិតិបំណុលក្រៅប្រទេសដែលបានមកពីនាយកដ្ឋាន គ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាយការប្រាក់ទៅឱ្យអនិវាសន៍ដោយគ្រឹះស្ថានធនាគារ និងទិន្នន័យដែលទទួលបាន ពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈដែលចំណាយការប្រាក់របស់វិស័យឯកជនផ្សេង ទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។ ចំពោះចំណូលពីការវិនិយោគទុនបម្រុង បរទេសត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

គណនីចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណទាន)

ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល។ បន្ថែមលើនេះ ប្រាក់បង្វែររបស់ពលករត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ គូបផ្សំនឹងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការ អន្តរជាតិ។ ដូចគ្នានេះ ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថិតិហិរញ្ញវត្ថុរដ្ឋា- ភិបាលចំពោះវិស័យរដ្ឋាភិបាល និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិចំពោះវិស័យ ផ្សេងទៀត។

គណនីដើមទុន

ទិន្នន័យអំពីការលើកលែងបំណុលផ្លូវការត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី នាយកដ្ឋានគ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទិន្នន័យអំពីការលើកលែងបំណុលរបស់ផ្នែកឯកជនពុំទាន់អាចរក បាននៅឡើយ។ ទិន្នន័យអំពីបង្វែរដើមទុនផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គណនីហិរញ្ញវត្ថុ

វិនិយោគផ្ទាល់នៅក្រៅប្រទេស ត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនបម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យអកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួល បានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់

មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស

ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ត្រូវបានប៉ាន់ស្មានដូចនឹងវិធីសាស្ត្រចងក្រងនៅក្នុងគណនីហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានគណនាជាសន្និធិចុងគ្រាដោយរាប់បញ្ចូលបម្រែបម្រួលអត្រាប្តូរប្រាក់ ការប្រែប្រួលថ្លៃ និងការប្រែប្រួលផ្សេងទៀត។ វិនិយោគផ្ទាល់នៅក្រៅប្រទេសត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាស វិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យពីប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរបាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

បំណុលក្រៅប្រទេស ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ។ ដោយឡែកបំណុលក្រៅប្រទេសវិស័យឯកជនផ្សេងទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។

ការផ្សព្វផ្សាយ និងការកែលម្អឡើងវិញ

ការផ្សព្វផ្សាយស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់កម្ពុជានិងគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជាជាប្រចាំត្រីមាស របាយការណ៍ប្រចាំឆមាសនិងឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយទិន្នន័យទូទៅដែលត្រូវបានកែលម្អថ្មីរបស់កម្ពុជា (e-GDDS) និងសៀវភៅស្ថិតិជញ្ជីងទូទាត់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ការកែតម្រូវទិន្នន័យស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិដែលបានផ្សព្វផ្សាយ រួចហើយត្រូវបានធ្វើឡើងក្នុងករណី ការកែតម្រូវទិន្នន័យនិងប្រភពទិន្នន័យ ការពង្រីកវិសាលភាព ទិន្នន័យ និងការកែប្រែវិធីសាស្ត្រចងក្រង។ ការកែតម្រូវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង គុណភាពទិន្នន័យនិងវិសាលភាពគ្របដណ្តប់ និងភាពស៊ីគ្នានៃស្ថិតិម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដូចជា ស្ថិតិគណនេយ្យជាតិ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ។

តារាងសង្ខេបស្តីពីការផ្លាស់ប្តូររចនាវិធីសាស្ត្របច្ចេកវិទ្យាព័ត៌មាន

បោះពុម្ពលើកទី៥ (BPM5) និងបោះពុម្ពលើកទី៦ (BPM6)

លេខ	ឈ្មោះ	បោះពុម្ពលើកទី៦ (BPM6)	បោះពុម្ពលើកទី៥ (BPM5)
១	ប្រតិបត្តិការនៅក្នុងគណនីចរន្ត និងដើមទុន	រាល់ប្រតិបត្តិការ (ទាំងផ្នែកឥណទាន និងឥណពន្ធ) ត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)	ប្រតិបត្តិការឥណទានត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) និងប្រតិបត្តិការឥណពន្ធត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)
២	ប្រតិបត្តិការនៅក្នុងគណនីហិរញ្ញវត្ថុ	លំហូរហិរញ្ញវត្ថុត្រូវបានកត់ត្រាផ្អែកលើមូលដ្ឋានដូចខាងក្រោម៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	លំហូរហិរញ្ញវត្ថុត្រូវបានបង្ហាញលម្អិតអំពីឥណទាន និងឥណពន្ធ៖ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ
៣	គណនីហិរញ្ញវត្ថុ	ការបង្ហាញ៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ៣/- សមតុល្យ • ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ • ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យអកម្មហិរញ្ញវត្ថុ • សមតុល្យស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ដក ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	ការបង្ហាញ៖ ១/- ឥណទាន ២/- ឥណពន្ធ ៣/- សមតុល្យ
៤	គណនីហិរញ្ញវត្ថុ	ការកើនឡើងទាំងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) ខណៈដែលការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)	ការកើនឡើងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-) ខណៈដែលការថយចុះផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការកើនឡើងផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)
៥	គណនីហិរញ្ញវត្ថុ	សមតុល្យ នៅក្នុង BPM6 មានសញ្ញាផ្ទុយគ្នានឹងសញ្ញានៅក្នុង BPM5 ប៉ុន្តែមានអត្ថន័យក្នុងបរិបទសេដ្ឋកិច្ចដូចគ្នា	
៦	សមតុល្យគណនីចរន្តនិងគណនីដើមទុន	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីចរន្តនិងគណនីដើមទុន	សមតុល្យគណនីចរន្តត្រូវបានកត់ត្រាដាច់ដោយឡែកពីគណនីដើមទុន
៧	សមតុល្យគណនីហិរញ្ញវត្ថុ	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីហិរញ្ញវត្ថុ	សមតុល្យគណនីហិរញ្ញវត្ថុ
៨	សមតុល្យគណនីហិរញ្ញវត្ថុ	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម	ត្រូវបានគណនាចេញពី ផលបូក នៃបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម
៩	សមភាពនៃសមតុល្យ	ជាទ្រឹស្តី សមតុល្យគណនីចរន្តនិងគណនីដើមទុន គឺស្មើនឹងសមតុល្យគណនីហិរញ្ញវត្ថុ (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)	ជាទ្រឹស្តី សមតុល្យគណនីចរន្ត គឺស្មើនឹងសមតុល្យគណនីដើមទុន និងគណនីហិរញ្ញវត្ថុ ប៉ុន្តែមានសញ្ញាផ្ទុយគ្នា (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)
១០	កំហុសនិងរំលង	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីហិរញ្ញវត្ថុ និង សមតុល្យគណនីចរន្តនិងគណនីដើមទុន	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីចរន្ត និង សមតុល្យគណនីដើមទុននិងគណនីហិរញ្ញវត្ថុ
១១	គណនីចរន្ត	ចំណូលបឋម	ចំណូល
១២	គណនីចរន្ត	ចំណូលបន្ទាប់បន្សំ	បង្វែរចរន្ត

វីទីយ៉ូ
INTERNET

៖ www.nbc.gov.kh គឺជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ទិន្នន័យថ្មីៗ ក្នុងគេហទំព័រ និងទិន្នន័យបន្តបន្ទាប់ទៀត ត្រូវបាននិងកំពុងដាក់បញ្ចូលទៅក្នុង ប្រព័ន្ធទិន្នន័យ តាមធនធានដែលមាន។ លើសពីនេះទៀត គេហទំព័រនេះ គឺជាទីតាំង ដ៏ល្អបំផុតដើម្បីទទួលបានទិន្នន័យសង្ខេបនៃការចេញផ្សាយចុងក្រោយបង្អស់។

www.nbc.gov.kh is the NBC website. The new data and metadata on website are progressively being added to the database, as resources permit. This website is the best place to start for the accessibility to summary data from the latest publications.

បណ្ណាស័យ
REFERENCE LIBRARY

៖ ឯកសារបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា មួយចំនួនអាចរកបានសម្រាប់ ប្រើប្រាស់នៅមជ្ឈមណ្ឌលសេវាព័ត៌មានស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ។

A range of NBC reference publications are available for use by data users at the NIS Data User's Service Center.

សេវាព័ត៌មាន
INFORMATION SERVICE

៖ បុគ្គលិករបស់នាយកដ្ឋានស្ថិតិ នៃធនាគារជាតិនៃកម្ពុជា អាចជួយចង្អុលបង្ហាញ ឬណែនាំ អ្នកប្រើប្រាស់ក្នុងការស្វែងរកទិន្នន័យតាមតម្រូវការ។ ការបោះពុម្ពផ្សាយ របស់ធនាគារជាតិនៃកម្ពុជា អាចរកជាបាន ហើយសេវាលើការងារជាប្រចាំក៏អាច រៀបចំបានដែរ។ ចំពោះសេវា លើទិន្នន័យពិសេសផ្សេងទៀតក៏អាចរកបានផងដែរ តាមរយៈការមកជាវព្រឹត្តិបត្រដោយផ្ទាល់។

The Statistics Department's staffs at NBC could assist users in addressing their data requirements. NBC publications are available for sale and subscription services could be arranged. Other special data services are also available, on a user pays basis.

អាសយដ្ឋានទំនាក់ទំនង ៖
CONTACT DETAILS

ធនាគារជាតិនៃកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្ថិតិ

Statistics Department

អគារលេខ ៦៩-៧០ មហាវិថីហាណូយ (លេខ១០១៩) ភូមិបាយ៉ាប សង្កាត់

ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

69-70, Hanoi Blvd. (1019), Phum Bayab, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia

អ៊ីម៉ែល ៖ statistics@nbc.gov.kh

E-mail : statistics@nbc.gov.kh

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៨

Telephone : (855) 23 722 563 – 1118

ទូរសារ ៖ (៨៥៥) ២៣ ៨២៦ ១១៧

Facsimile : (855) 23 426 117



ISSN 2074-5699

ផលិតដោយ ធនាគារជាតិនៃកម្ពុជា

Produced by the National Bank of Cambodia